



ធនាគារជាតិនៃកម្ពុជា

លេខ ២៧.០៤២.០២៥.៤៤២

**ប្រកាស
ស្តីពី**

**លក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ក្នុងការធ្វើអាជីវកម្មបើកកាសូរេន**

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៩/៦៤២ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការតែងតាំង ឯកឧត្តម ជា ចាន់តូ ជាអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាថ្មី មានឋានៈស្មើទេសរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- យោងប្រកាសលេខ ធ៨-៩៨-៣៨៥ ប្រ.ក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ស្តីពី រចនាសម្ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា និងមុខងារ-ភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- យោងប្រកាសលេខ ធ១-០១០-១៩៤ ប្រ.ក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពីការកែសម្រួលប្រការ ៣ ប្រការ ៤ ប្រការ ៥ ប្រការ ១២ និងប្រការ ១៣ នៃប្រកាសស្តីពី រចនាសម្ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា និងមុខងារ-ភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- យោងស្មារតីនៃអង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

សម្រេច

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់ក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រកបអាជីវកម្មបើកកាសូរេន (Bancassurance) ក្នុងគោលដៅចូលរួមលើកកម្ពស់បរិយាបន្ន

ហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឱ្យសាធារណជនទទួលបានសេវាធានារ៉ាប់រង និងពង្រឹង កិច្ចការពារអតិថិជន។

ប្រការ ២.-

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលស្ថិតនៅ ក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា តទៅនេះហៅថា “គ្រឹះស្ថាន”។

ប្រការ ៣.-

សម្រាប់គោលបំណងនៃប្រកាសនេះ ពាក្យបច្ចេកទេសមួយចំនួនត្រូវបានកំណត់និយមន័យ ដូចខាងក្រោម៖

- **បើកកាសូអន** សំដៅដល់កិច្ចសហការរវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រងក្នុងការ ចែកចាយ និងផ្សព្វផ្សាយផលិតផលធានារ៉ាប់រងតាមរយៈការប្រើប្រាស់បណ្តាញរបស់ គ្រឹះស្ថាន។
- **អាជីវកម្មបើកកាសូអន** សំដៅដល់ការផ្តល់ផលិតផលធានារ៉ាប់រងដោយគ្រឹះស្ថានក្នុង នាមក្រុមហ៊ុនធានារ៉ាប់រង ប៉ុន្តែមិនចូលរួមបង្កើតផលិតផលធានារ៉ាប់រងទេ។ គ្រឹះស្ថាន អាចជ្រើសរើសយកម៉ូដែលណែនាំអតិថិជន (Referral) ឬម៉ូដែលភ្នាក់ងារ (Corporate agent) ដែលគ្រឹះស្ថានទទួលបានប្រាក់កម្រៃជើងសារ ប៉ុន្តែមិនទទួលបានហានិភ័យពីផលិតផល ធានារ៉ាប់រងទេ។
- **ក្រុមហ៊ុនធានារ៉ាប់រង** សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ដែលទទួលអាជ្ញាបណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច។
- **កិច្ចព្រមព្រៀងបើកកាសូអន** សំដៅដល់កិច្ចសន្យារវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង។
- **ម៉ូដែលណែនាំអតិថិជន** សំដៅដល់ការណែនាំដល់អតិថិជនដោយគ្រឹះស្ថានទៅឱ្យ ក្រុមហ៊ុនធានារ៉ាប់រងជាដៃគូ ប៉ុន្តែគ្រឹះស្ថានមិនពាក់ព័ន្ធនឹងការលក់ផលិតផលធានា រ៉ាប់រងដោយផ្ទាល់ទេ។
- **ម៉ូដែលភ្នាក់ងារ** សំដៅដល់ការប្រើប្រាស់បុគ្គលិករបស់គ្រឹះស្ថានដើម្បីផ្សព្វផ្សាយ និង លក់ផលិតផលធានារ៉ាប់រងដោយផ្ទាល់ដល់អតិថិជន។

ជំពូកទី ២

លក្ខណៈវិនិច្ឆ័យ

ប្រការ ៤.-

គ្រឹះស្ថានដែលមានបំណងធ្វើអាជីវកម្មបើកកាសូអន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ក. ស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា
- ខ. ត្រូវបានវាយតម្លៃដោយធនាគារជាតិនៃកម្ពុជាថាមានស្ថានភាពហិរញ្ញវត្ថុល្អ និង អភិបាលកិច្ចរឹងមាំក្នុងរយៈពេលយ៉ាងតិច ៣ (បី) ឆ្នាំចុងក្រោយ និង
- គ. អនុវត្តពេញលេញតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានារបស់ធនាគារជាតិនៃកម្ពុជា។

ប្រការ ៥.-

ដើម្បីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានត្រូវដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយឯកសារ ដូចខាងក្រោម៖

- ក. សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការប្រកបអាជីវកម្មបើកកាសូអេន ដោយបញ្ជាក់ពីការជ្រើសរើសយកម៉ូដែលណែនាំអតិថិជន ឬម៉ូដែលភ្នាក់ងារ
- ខ. ការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) និងការវាយតម្លៃហានិភ័យលើអាជីវកម្មបើកកាសូអេន រួមទាំងវិធីកាត់បន្ថយហានិភ័យ និងការប្រកបអាជីវកម្មដោយប្រុងប្រយ័ត្ន
- គ. ផែនការអាជីវកម្មបើកកាសូអេន
- ឃ. កិច្ចព្រមព្រៀងបើកកាសូអេន រវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង
- ង. គោលនយោបាយនិងនីតិវិធីគ្រប់គ្រងអាជីវកម្មបើកកាសូអេន រួមទាំងនីតិវិធីដោះស្រាយបណ្តឹងអតិថិជន និងគោលការណ៍ណែនាំប្រតិបត្តិការ
- ច. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្ម របាយការណ៍ស្ថានភាពសាធារណៈ និងរបាយការណ៍សន្ទនីយភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង និង
- ឆ. ព័ត៌មានពាក់ព័ន្ធផ្សេងទៀត ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ប្រការ ៦.-

គ្រឹះស្ថានអាចចុះកិច្ចព្រមព្រៀងបើកកាសូអេន ជាមួយក្រុមហ៊ុនធានារ៉ាប់រងយ៉ាងច្រើនចំនួន ៣ (បី)។ កិច្ចព្រមព្រៀងត្រូវមានចែងជាអប្បបរមា ដូចខាងក្រោម៖

- ក. កាតព្វកិច្ចរបស់គ្រឹះស្ថាននិងក្រុមហ៊ុនធានារ៉ាប់រង ជាពិសេសកាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការបណ្តុះបណ្តាលបុគ្គលិកគ្រឹះស្ថាន
- ខ. ការផ្តល់ព័ត៌មានអតិថិជន និងការចាត់ចែងប្រមូលនិងទូទាត់បុព្វលាភធានារ៉ាប់រង
- គ. កម្រៃជើងសាររបស់គ្រឹះស្ថាន រួមទាំងអត្រានិងរបៀបគណនាកម្រៃជើងសារ
- ឃ. ដំណើរការទាមទារសំណង និងកិច្ចការពារអតិថិជន និង
- ង. ការបញ្ជាក់ពីភាពមិនពាក់ព័ន្ធខ្នាងសេវាធនាគារនិងផលិតផលធានារ៉ាប់រង ដើម្បីចៀសវាងផលប៉ះពាល់មកលើអាជីវកម្មធនាគារ ដែលបណ្តាលមកពីហានិភ័យរបស់ក្រុមហ៊ុនធានារ៉ាប់រង។

ប្រការ ៧.-

ធនាគារជាតិនៃកម្ពុជានឹងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីសេចក្តីសម្រេចផ្តល់ ឬមិនផ្តល់ការអនុញ្ញាតជូនគ្រឹះស្ថាន ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ ចាប់ពីពេលបានទទួលពាក្យស្នើសុំពេញលេញ។ ការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជា មានសុពលភាព ៣ (បី) ឆ្នាំ និងអាចស្នើសុំបន្តជាថ្មីទៀតបាន។ គ្រឹះស្ថានត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពការអនុញ្ញាត ក្នុងរយៈពេល ៣ (បី) ខែ មុនការអនុញ្ញាតផុតសុពលភាព។

ប្រការ ៨.-

គ្រឹះស្ថាន ដែលទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មបើកកាសូអេនតាមម៉ូដែលភ្នាក់ងារ ត្រូវបង់សោហ៊ុយប្រចាំឆ្នាំ មុនថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំដូចខាងក្រោម៖

- សម្រាប់ទីស្នាក់ការកណ្តាល ៖ ៥.០០០.០០០ រៀល (បួនលានរៀល)
- សម្រាប់មួយសាខា ៖ ២.០០០.០០០ រៀល (ពីរលានរៀល)

គ្រឹះស្ថានដែលទទួលបានការអនុញ្ញាតក្នុងឆ្នាំ ត្រូវបង់សោហ៊ុយ ដូចខាងក្រោម៖

- ក្នុងត្រីមាសទី១ ៖ ត្រូវបង់ពេញមួយឆ្នាំ
- ក្នុងត្រីមាសទី២ ៖ ត្រូវបង់បីត្រីមាស
- ក្នុងត្រីមាសទី៣ ៖ ត្រូវបង់ពីរត្រីមាស
- ក្នុងត្រីមាសទី៤ ៖ ត្រូវបង់មួយត្រីមាស។

ជំពូកទី ៣

កាតព្វកិច្ចផ្នែកប្រតិបត្តិការ និងកិច្ចការពារអតិថិជន

ប្រការ ៩.-

គ្រឹះស្ថានត្រូវមានគោលការណ៍ណែនាំប្រតិបត្តិការដើម្បីប្រកបអាជីវកម្មបើកកាសូអេន និងត្រូវ ធានាថា៖

- ក. បុគ្គលិកទទួលបានការបណ្តុះបណ្តាល និងមានសមត្ថភាពក្នុងការពន្យល់ឱ្យបាន ច្បាស់លាស់អំពីផលិតផលធានារ៉ាប់រងដល់អតិថិជន
- ខ. មិនត្រូវបង្ខិតបង្ខំឬបញ្ចុះបញ្ចូលអតិថិជនឱ្យទិញផលិតផលធានារ៉ាប់រងឡើយ
- គ. បុព្វលាភមិនត្រូវបានដកចេញដោយផ្ទាល់ពីគណនីធនាគាររបស់អតិថិជន ដោយគ្មាន ការអនុញ្ញាត ឬយល់ព្រមជាលាយលក្ខណ៍អក្សរពីអតិថិជនឡើយ
- ឃ. គ្រឹះស្ថានត្រូវផ្សព្វផ្សាយជូនអតិថិជនឱ្យយល់ច្បាស់ថា គ្រឹះស្ថានមិនមែនជាក្រុមហ៊ុន ធានារ៉ាប់រង និងមិនទទួលខុសត្រូវលើហានិភ័យផលិតផលធានារ៉ាប់រងឡើយ។ ផលិតផលធានារ៉ាប់រងនិងការទូទាត់សំណង គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ ក្រុមហ៊ុនធានារ៉ាប់រង និង
- ង. យន្តការកិច្ចការពារអតិថិជន និងដោះស្រាយបណ្តឹងសមស្របពាក់ព័ន្ធនឹងធានារ៉ាប់រង ដាច់ដោយឡែក ត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្នុងករណីគ្រឹះស្ថានជ្រើសរើសយកម៉ូដែលភ្នាក់ងារ គ្រឹះស្ថានត្រូវ៖

- ក. តែងតាំងបុគ្គលិកបង្គោលដែលមានគុណវុឌ្ឍិ ១ (មួយ) រូប និងមានបុគ្គលិកគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវប្រតិបត្តិការនិងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងបើកកាសូអេន
- ខ. មានផ្នែកទទួលបន្ទុក និងប្រព័ន្ធដាច់ដោយឡែកដែលត្រូវមានរបាំងព័ត៌មាន (Chinese wall) សមស្រប រវាងអាជីវកម្មបើកកាសូអេន និងគ្រឹះស្ថាន និង
- គ. បង្ហាញជូនអតិថិជនពីបុព្វលាភរបស់ផលិតផលធានារ៉ាប់រង ដែលកំណត់ដោយក្រុមហ៊ុន ធានារ៉ាប់រង។

ប្រការ ១០.-

សម្រាប់គោលបំណងនៃកិច្ចការពារអតិថិជន គ្រឹះស្ថានត្រូវធានាថា៖

- ក. មានការគោរពសិទ្ធិរបស់អតិថិជន ក្នុងការជ្រើសរើសភ្នាក់ងារបើកកាសូអេនផ្សេងទៀត ឬទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រងដោយផ្ទាល់
- ខ. មិនមានការផ្តល់ព័ត៌មានខុស ឬការពន្យល់មិនត្រឹមត្រូវដល់អតិថិជន ដោយបុគ្គលិក លក់ផលិតផលធានារ៉ាប់រងអំពីអត្ថប្រយោជន៍នៃផលិតផលនេះឡើយ
- គ. រាល់ទិន្នន័យនិងព័ត៌មានរបស់អតិថិជនត្រូវបានរក្សាជាការសម្ងាត់
- ឃ. មិនត្រូវយកសោហ៊ុយ និង/ឬ ដាក់លក្ខខណ្ឌបន្ថែមក្រៅពីលក្ខខណ្ឌដែលកំណត់ដោយ ក្រុមហ៊ុនធានារ៉ាប់រង និង
- ង. គ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង មិនត្រូវប្រើប្រាស់នាមករណ៍ យីហោ ពាណិជ្ជសញ្ញា ការផ្សាយដំណឹងពាណិជ្ជកម្ម ឬពាក្យពេចន៍ដទៃទៀត ដែលនាំឱ្យមានការយល់ច្រឡំថា គ្រឹះស្ថាននិងក្រុមហ៊ុនធានារ៉ាប់រងគឺជាក្រុមហ៊ុនតែមួយ។

ប្រការ ១១.-

គ្រឹះស្ថានត្រូវធ្វើរបាយការណ៍ប្រចាំត្រីមាសយ៉ាងយូររបំផុតត្រឹមថ្ងៃទី១៥ (ដប់ប្រាំ) នៃខែទី១ (មួយ) នៃត្រីមាសបន្ទាប់ មកធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖

- របាយការណ៍សកម្មភាពបើកកាសូអេន (ចំនួនប្រតិបត្តិការ ចំនួនប្រាក់បុព្វលាភ កម្រៃ ជើងសា ជាដើម) និង
- របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សាធារណៈ និងរបាយការណ៍សន្ទនីយភាពរបស់ ក្រុមហ៊ុនធានារ៉ាប់រង។

គ្រឹះស្ថានត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រង យ៉ាងយូររបំផុតត្រឹមថ្ងៃទី១០ (ដប់) ខែមេសា មកធនាគារជាតិនៃកម្ពុជា។

ប្រការ ១២.-

គ្រឹះស្ថានត្រូវរក្សាទុកកំណត់ត្រា និងទិន្នន័យឱ្យបានគ្រប់គ្រាន់អំពីអាជីវកម្មបើកកាសូអេន ដែលអាចផ្តល់មកធនាគារជាតិនៃកម្ពុជាតាមការស្នើសុំ។

គ្រឹះស្ថានត្រូវជូនដំណឹងជាបន្ទាន់មកធនាគារជាតិនៃកម្ពុជាបន្ទាប់ពីមានការកែប្រែ ការបន្ត ឬការបញ្ចប់កិច្ចព្រមព្រៀងបើកកាសូអេន។

គ្រឹះស្ថានត្រូវជូនដំណឹងជាបន្ទាន់មកធនាគារជាតិនៃកម្ពុជា នូវបញ្ហាពាក់ព័ន្ធនឹងអាជីវកម្ម បើកកាសូអេន ដែលអាចបង្កឱ្យមានប៉ះពាល់ទៅលើគ្រឹះស្ថានដោយថាហេតុ។

**ជំពូកទី ៤
ការពិន័យ**

ប្រការ ១៣.-

គ្រឹះស្ថានដែលមិនគោរពតាមប្រកាសនេះ ត្រូវទទួលទណ្ឌកម្មយោងតាមមាត្រា ៥២ និង ៥៥ នៃច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ប្រការ ១៤.-

បន្ថែមលើទណ្ឌកម្មខាងលើ ធនាគារជាតិនៃកម្ពុជានឹងដាក់ពិន័យអន្តរការណ៍ ដូចខាងក្រោម៖

- ក. គ្រឹះស្ថានដែលមិនគោរពតាមបញ្ញត្តិដូចមានចែងក្នុងប្រការ ១១ នៃប្រកាសនេះ នឹងត្រូវទទួលរងពិន័យជាទឹកប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុង ១ (មួយ) ថ្ងៃ
- ខ. គ្រឹះស្ថានដែលល្មើសនឹងបញ្ញត្តិជាធរមាននៃប្រកាសនេះ នឹងត្រូវទទួលរងពិន័យជាទឹកប្រាក់ចំនួន ៣.០០០.០០០ (បីលាន) រៀល ក្នុង ១ (មួយ) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលធនាគារជាតិនៃកម្ពុជាកំណត់ឱ្យកែតម្រូវ។

ជំពូកទី ៥

អវសានប្បញ្ញត្តិ

ប្រការ ១៥.-

អគ្គលេខាធិការ អគ្គនាយកត្រួតពិនិត្យ អគ្គនាយកបច្ចេកទេស អគ្គបេឡា អគ្គពិនិត្យ ប្រធាននាយកដ្ឋាន-អង្គភាពក្រោមឱវាទធនាគារជាតិនៃកម្ពុជាដែលមានការពាក់ព័ន្ធ និងគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថិតនៅក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា ត្រូវអនុវត្តម៉ឺងម៉ាត់នូវប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន។

ប្រការ ១៦.-

ប្រកាសនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ *h*

ថ្ងៃ អង្គារ ២ កើត ខែ ភទ្របទ្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២១

ទេសាភិបាល

ជា ចាន់តូ

កន្លែងទទួល

- ដូចប្រការ ១៥
- “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ធម្លងជូន

- គ្រប់សមាជិកក្រុមប្រឹក្សាភិបាល
- ទីស្តីការគណៈរដ្ឋមន្ត្រី
- “ដើម្បីជ្រាបជាព័ត៌មាន”
- នាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី
- “ដើម្បីចុះផ្សាយក្នុងរាជកិច្ច”